



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងមុខងារសាធារណៈ

សេចក្តីប្រកាសព័ត៌មាន
ស្តីពី

ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩
និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ក្រសួងមុខងារសាធារណៈ
ថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
សណ្ឋាគារភ្នំពេញ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០

ក្រសួងមុខងារសាធារណៈ មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជនជាតិនិងអន្តរជាតិមេត្តាជ្រាបថា ក្រសួងនឹងរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និង លើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម **ព្រំ សុខា** រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិបណ្ឌិត **ពេជ្រ ម៉ីនធីន** រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ អង្គសន្និបាត បានប្រព្រឹត្តទៅក្នុងរយៈពេលមួយថ្ងៃកន្លះ គិតចាប់ពីថ្ងៃអង្គារ-ពុធ ១១-១២កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤-៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅសណ្ឋាគារភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីតំណាងគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាល ថ្នាក់ក្រោមជាតិ ភ្ញៀវកិត្តិយស ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ សរុបចំនួន ៤៤១នាក់ (ស្ត្រី៩១នាក់)។

អង្គសន្និបាត បានស្តាប់របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ បទអន្តរាគមន៍ស្តីពីទស្សនវិស័យកំណែទម្រង់រដ្ឋបាលសាធារណៈ និង បទអន្តរាគមន៍របស់មន្ទីរមុខងារសាធារណៈខេត្តកំពត ខេត្តបន្ទាយមានជ័យ និងខេត្តស្ទឹងត្រែង និងធ្វើការពិភាក្សាយ៉ាងផុសផុលលើប្រធានបទចំនួន០៤ គឺ (១)កំណែទម្រង់រដ្ឋបាលសាធារណៈ (២)ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យមុខងារសាធារណៈ (៣)ការពង្រឹងប្រសិទ្ធផលក្នុងការគ្រប់គ្រងមន្ត្រីរាជការស៊ីវិលនិងកែលម្អរបៀបរបបគ្រប់គ្រងនិងចាត់ចែងការងារ និង (៤)ការគាំទ្រនិងសម្របសម្រួលកិច្ចការទូទៅរបស់ក្រសួងនិងមន្ទីរក្នុងក្របខណ្ឌក្រសួងមុខងារសាធារណៈ។

- អង្គសន្និបាត បានកំណត់គោលដៅយុទ្ធសាស្ត្រអាទិភាពការងារសម្រាប់ឆ្នាំ២០២០ ដូចតទៅ៖
- ដាក់ឆ្លងសេចក្តីព្រាងកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០២០-២០៣០ ជូនប្រមុខរាជរដ្ឋាភិបាលអនុម័តឱ្យបាន ក្នុងត្រីមាសទី១ ឆ្នាំ២០២០
 - ជំរុញការអនុវត្តប្រព័ន្ធគ្រប់គ្រងផ្នែកលើសមិទ្ធកម្ម ជាពិសេសការកសាងលិខិតបទដ្ឋានគតិយុត្ត ដើម្បីឱ្យក្រសួង-ស្ថាប័នងាយស្រួលយកទៅអនុវត្ត
 - ជំរុញការដាក់ឱ្យអនុវត្តការវាយតម្លៃអង្គការផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំ ធ្វើការវាយតម្លៃអនុវិទ្យាល័យនិងសាលាបឋមសិក្សា និង វិស័យសុខាភិបាល ធ្វើការវាយតម្លៃមណ្ឌលសុខភាពព្រមទាំងដាក់ឱ្យអនុវត្តការវាយតម្លៃថ្នាក់ដឹកនាំកំរុកម្រិតអគ្គនាយកដ្ឋាន
 - បន្តរៀបចំដំឡើងបៀវត្សមូលដ្ឋាន នៅដើមខែមករា ចំនួន ៧% ស្មើនឹង២.៥០០រៀល នៃតម្លៃឯកតាសន្ទស្សន៍បៀវត្សមូលដ្ឋាន និង ការដំឡើងប្រាក់បំណាច់មុខងារនៅក្នុងខែមេសា ក្នុងរង្វង់ពី២ម៉ឺនទៅ៣ម៉ឺនរៀលជូនមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ
 - ពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការឱ្យកាន់តែទូលំទូលាយ អភិវឌ្ឍធនធានមនុស្សនៅក្នុងរដ្ឋបាលឯកភាពក្រុង ស្រុក ខណ្ឌ ជាពិសេស

ការបណ្តុះបណ្តាលមន្ត្រីដែលទទួលបានតំណែងថ្មី និង មន្ត្រីដែលត្រៀមក្លាយជាអ្នកដឹកនាំនៅក្នុង ពេលអនាគត ជាពិសេសការពង្រឹងនិងពង្រីកវិសាលភាពបណ្តុះបណ្តាលនៅសាលាកូមិទ្ធរដ្ឋបាល ចំនួន៦.០០០នាក់

- បន្តកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសអាស៊ាន និង អន្តរជាតិ ព្រមទាំងចូលរួមអនុវត្តផែនការ សកម្មភាពអាស៊ាន និង អាស៊ានបូកបី ដើម្បីសម្រេចបាននូវការកសាងសហគមន៍មុខងារសាធារណៈ អាស៊ាន ក៏ដូចជាកសាងសហគមន៍អាស៊ានឆ្នាំ២០២៥
- ពង្រឹងប្រសិទ្ធភាពនិងប្រសិទ្ធផលក្នុងការគ្រប់គ្រងនិងកែលម្អរបៀបរបប គ្រប់គ្រង និងចាត់ចែង ការងារប្រកបដោយនវានុវត្តន៍ និងផ្សារភ្ជាប់ជាមួយនឹងបច្ចុប្បន្នភាពនៃបច្ចេកវិទ្យាឌីជីថល
- ស្វែងរកមធ្យោបាយនិងយន្តការ ដើម្បីសហការរៀបចំប្រព័ន្ធស្វ័យប្រវត្តិកម្ម រវាង បច្ចេកវិទ្យាព័ត៌មាន វិទ្យាសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFMIS) និង ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងបៀវត្ស មន្ត្រីរាជការ (Payroll)
- បង្កើនប្រសិទ្ធភាពលើការងារត្រួតពិនិត្យរដ្ឋបាល បៀវត្ស និងការគ្រប់គ្រងក្របខណ្ឌមន្ត្រីរាជការ ស៊ីវិល ជាពិសេសនៅថ្នាក់ក្រោមជាតិដែលមានមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត ជាសេនាធិការ
- គ្រប់គ្រងទំហំមន្ត្រីរាជការស៊ីវិលដោយរក្សាកំណើនមន្ត្រីរាជការក្នុងរង្វង់ ៦.៥% ពីឆ្នាំ២០១៩ ដល់ ឆ្នាំ២០២៣ ក្នុងន័យចំនួនមន្ត្រីរាជការនឹងកើនឡើងពីចំនួន២២០.១០២នាក់ នៅក្នុងឆ្នាំ២០១៩ ទៅចំនួនប្រហែល២២៣.៦០២នាក់នៅក្នុងឆ្នាំ២០២០
- ជំរុញការរៀបចំការងារកែទម្រង់ក្នុងក្របខណ្ឌក្រសួងមុខងារសាធារណៈ រួមមាន ដំណើរការយន្ត ការបណ្តុះបណ្តាលមន្ត្រីរាជការយើងនៅតាមមូលដ្ឋាន តាមរយៈការកសាងសាលារដ្ឋបាលភូមិភាគ គ្រប់គ្រងហិរញ្ញវត្ថុ គ្រប់គ្រងចរន្តឯកសារ និងគ្រប់គ្រងធនធានមនុស្ស និងការងារសវនកម្មផ្ទៃក្នុង។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនជាតិនិងអន្តរជាតិ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃក្រសួងមុខងារសាធារណៈ ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធមេត្តាជ្រាបជាព័ត៌មានតាមការគួរ។

ថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
រាជធានីភ្នំពេញ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០

